

ព្រមិនដ្ឋាកើតវាមុនការលាត់ដោយក្រុមការពីរាជក្រឹតរាជរដ្ឋាភិបាល
ព្រមិនដ្ឋាកើតវាមុនការពីរាជក្រឹតរាជរដ្ឋាភិបាល
មិនអាចបង្កើតឡើង ក៏ដូចមួយក្នុងការប្រជុំនាយករដ្ឋមន្ត្រី

កនកកូល	ក-ឡ-ក-កូល	ទរគូលទុង	(១៥)
កនកវី	ក-ឡ-ក-រ-វី	ទុងលេខរហូតុយ	(២៥)
កនកតុក្រុន	ក-ឡ-ក-រក	ដូមិតុក្រុនដ៑ទុង	(៣៦)
កនិង្វោ	ក-ិ-ិន-តា	ដុំសារាណលិក	(២៥)
ករក្សុក្សា	កូន-ក-ន-យា	សារដូរុងរើង	(១៩)
ករកុំដាយ	កូន-ក-ន-យា	សារដូរុងរើង	(២៥)
ករច័ន្ត	កូន-ខ-វីន	ដូរុងរើងតាមរគឺ	(២៣)
ករណុំតា	កូន-ន-ដ-តា	ដូលរាយឲ្យយ៉ាងលាត	(២៥)
ករវរណ	កូ-រ-វីន-វីន	ដូលរាយឲ្យខូលឱយំ	(២៥)
ករិង្វោ	ក-ិ-ិន-តា	ករាបាំមាក	(២៣)
កម្ពុជា	ករិ-ទ-ធគ	ដូលរាយសរុក	(១៩)
កុំពាយករ	ករិ-ទ-ធគ-យ-	ដូលរាយសរុក	(១៩)
កតនៃការ	ករិ-ទ-ធគ-	ដូលកិច្ចការការបាំមាក	(២៣)
កតនៃការ	ក-ស៊ី-ិកា	គាមវី	(២៣)
កវិតា	ក-វិ-តា	ការិយកនែន	(១៥)
កវិនខែ	ក-វិ-ន-ខែន	ដូមិតាមចិត្តមាន	(២៥)
កវិននាទ	ក-វិ-ន-នាទ	ដូមិថែងចិត្តមាន	(២៣)
កវិគ្រា	ក-វិ-គ-	កវិដ្ឋុប្រាណប្រើឱង	(២៣)
កវិស្រា	ក-វិ-គ-	កវិដ្ឋុប្រាណប្រើឱង	(២៣)
កម្រិកា	ក-សិ-វា	នាមៈ	(១៥)
កាន់តុកីវិ	ក-ន-	កវិដ្ឋុរាគក	(៣៦)
កាន់តុកួយ	ក-ន-	កវិដ្ឋុទែងជាម	(៣៦)
កាន់តា	ក-ន-តា	តុខសប, ដូនរាគក	(១៩)
កាន់យា	ក-ន-យា	អ្នញិញសារ, បុច្ចាសារ	(១៩)
កាន់យាករ	ក-ន-យា-	អ្នញិញសារដូរុងរើង	(២៣)
កាលិករ	ក-ន-	ដូលរាយគាមចិត្តមាន	(២៥)
កាលិករតុន	ក-ន-	ដូមិតិកិតិបើនរ៉ែន	(៤៥)
កាលិករតាមការ	ក-ន-	ដេល់ទុង	(២៣)
កាលិករ	ក-ន-	ដូលរាយគាមចិត្តមាន	(២៥)
កាលិករវិ	ក-ន-	ផ្លាច់បាត់ដូលរាយគាមចិត្តមាន	(៣៦)

กานตสินี	กาน-สิ-นี	หญิงสาวผู้นำรัก	(๔๗)
กานตสิรี	กาน-สิ-รี	ผู้มีปัจจัยที่นำรัก	(๔๑)
การิตา	กา-ริ-ตา	ให้กระทำแล้ว	(๙๔)
กิตติยา	กิต-ติ-ยา	ผู้มีเกียรติ	(๙๔)
กิตติญาดา	กิ-ติ-ยา-ดา	ผู้ที่เลือกชื่อ	(๑๙)
กิรณา	กิ-ระ-นา	ผู้มีรักเมื่อเรื่องรอง	(๑๕)
กิรตยา	กี-ระ-ตะ-ยา	ผู้เชื่อเลียง	(๙๔)
กุณฑี	กุน-ดะ-ลี	ประดับต่างหู	(๙๓)
กุลอกนก	กุน-กະ-หนก	ผู้เป็นดังทองแห่งตรากุล	(๑๕)
กุลจิรา	กุน-จิ-รา	ผู้มีจตุรากุลมั่นคง	(๙๓)
กุลนาถ	กุน-ละ-นาด	ผู้เป็นที่พึงของตรากุล	(๑๕)
กุลนิดา	กุน-ละ-นี-ดา	ผู้ได้รับปอบรมไมตรากุล	(๑๙)
กุลนิติ	กุน-ละ-นีด	แบบแผนแห่งตรากุล	(๙๔)
กุลินดา	กุ-ลิ-น-ดา	ความมีชาติตรากุล	(๑๙)
กุลินทรा	กุ-ลิ-น-ทรَا	ผู้เป็นใหญ่ในตรากุล	(๙๓)
กุลิศรา	กุ-ลิ-ด-ສ-รา	ผู้เป็นใหญ่ในตรากุล	(๙๔)
กุลิสรา	กุ-ลิ-ด-ສ-รา	ผู้เป็นใหญ่ในตรากุล	(๙๔)
เกณิกา	เก-นิ-กາ	ที่ประทับของพระราชา	(๑๔)
เกตันสิรี	เกด-สิ-รี	ที่อยู่ที่เป็นเมืองมงคล	(๔๗)
เกรวิน	เก-ว-ล-น	ทั้งหมด	(๙๔)
เกสรฯ	เกด-ສ-รา	เกรสรดอกไฟ	(๑๕)
โกลัญญา	โกล-น-ยา	ผู้รู้แห่งวงศ์ตรากุล	(๙๔)
ไกรวินี	ไกร-ว-นี	สรวงป้า	(๓๖)
ເຂສරາ	ເຂ-ສ-රາ	เมฆ	(๑๕)
คณิดา	คะ-น-ดา	ผู้คำนวนแล้ว	(๑๕)
คัคหนันห์	คัด-คະ-นะ-นัน	ผู้ชั่นชมท้องฟ้า	(๔๑)
คันธรัลย์	คັ-ທະ-ວັນ	ເຄາວັລຍ໌ທອມ	(๕๐)
คุณัญญา	គຸ-ນນ-ยา	ผู้รู้ความดี	(๙๓)
ไคริกາ	ໄຄ-ຮ-ກາ	ทอง	(๙๓)
ຊรนී	ຄະ-ຮ-ນී	แม่ครีเรือน	(๑๙)
ຊรรัตน์	ຄະ-ຮ-ວັນ	ผู้มีเชื่อเลียงในบ้าน	(๓๖)
ຂ້າງໜາ	ດັດ-ຕະ-ນາ	การดำเนินไป, หน้าที่	(๙๓)
ໂຄນິຕາ	ໂຄ-ສ-ຕາ	การป่าวร้อง	(๑๙)

ຢວຍສ	ຢະ-ງື-ຢດ	ຜ້ເຢາວົວຍກວ່າ	(ຕວ)
ຢຄຢາ	ຢດ-ສະ-ຢາ	ຜ້ຮູ່ງເຮືອງ	(ເມແ)
ຢ່ຽຍ	ຢຸ-ຮາ-ຢຸ	ຜ້ມື້ອາຍຸຍືນ	(ເມແ)
ຢຸວິດີ	ຢຸ-ວະ-ດີ	ຫຼົງສາວ	(ເມຕ)
ເຢາວນາດ	ເຢາ-ວະ-ນາດ	ເຈົ້າເທິ່ງຄວາມເຢາວົວຍ	(ເມແ)
ໄຢືນິຕາ	ໄຢ-ຊື-ຕາ	ສຕົວ	(ເມແ)
ຮຈຢາ	ຮຈ-ຈະ-ຢາ	ຜູ້ຕັບແຕ່ງ, ຜູ້ປະຈັບ	(ຈ)
ຮ່ອດາ	ຮະ-ໜະ-ດາ	ເງິນ, ຜູ້ມີເງິນ	(ຈ)
ຮ່ອຢາ	ຮະ-ໜະ-ຢາ	ຜ້ມື້ຄວາມຍິ່ນດີເສມອ	(ຕແ)
ຮນຮອນກ	ຮນ-ຮະ-ນກ	ການເທັກ, ຄວາມຮັກ	(ຕີ)
ຮດາ	ຮະ-ຕາ	ຜູ້ຍືນດີແລ້ວ	(ນ)
ຮດີວັນຕີ	ຮະ-ຕີ-ວັນ	ຜ້ມື້ຄວາມມີຢືນດີ	(ຕວ)
ຮດີ	ຮະ-ຕີ	ຄວາມຍືນດີ	(ຕແ)
ຮດີວາ	ຮະ-ຕີ-ວາ	ຜູ້ຮວດເວົວ	(ຕີ)
ຮວິ່ງໝາ	ຮະ-ວິດ-ສະ-ດາ	ຜູ້ເປັນທີ່ກັກຂອງພຣະວາທິຕົມ	(ເມແ)
ຮວິໂຈນ໌	ຮະ-ວີ-ໂຈດ	ຜ້ຮູ່ງເຮືອງດຸຈຸພຣະວາທິຕົມ	(ຕແ)
ຮສຮວ	ຮດ-ສະ-ທອນ	ຜ້ມື້ຮລນີຍມ	(ຕີ)
ຮສຣິນ	ຮດ-ສະ-ຮິນ	ຜ້ມື້ເສັ່ນທີ່ເສມອ	(ເມແ)
ຮສີຕາ	ຮະ-ສີ-ຕາ	ຫຼຸບທອງ, ຜ້ມື້ຮສນີຍມ	(ຕີ)
ຮັກຕຈັນທົ່ງ	ຮັກ-ຕະ-ຈັນ	ຈັນທົ່ງແດງ	(ແມ)
ຮັກໝືນີ່ຍີ	ຮັກ-ສະ-ນີ	ຜູ້ພົງໄດ້ຮັບກາරຮັກໝາ	(ແມ)
ຮັກໝືກາ	ຮັກ-ສີ-ກາ	ຜູ້ດູແລຮັກໝາ	(ຕີ)
ຮັກໝືණາ	ຮັກ-ສີ-ນາ	ຜູ້ຮັກໝາຄຸ້ມຄວອງ	(ຕວ)
ຮັກໝັນ	ຮັດ-ໜະ-ນັນ	ຜ້ມື້ຮັກໝີ	(ເມແ)
ຮັກໝືກຣ	ຮັດ-ໜະ-ນີ-ກອນ	ພຣະຈັນທີ່	(ແມ)
ຮັກໝືເນຄ	ຮັດ-ໜະ-ນີ-ເນດ	ດວງຈັນທີ່	(ເມແ)
ຮັກໝືນາ	ຮັດຕາ	ໜຶ່ງເຈົ້າຫຼົງອອງຄໍ່າຫົ່ງ	(ຕີ)
ຮັຕນຮັຕນ໌	ຮັດ-ຕະ-ນະ-ຮັດ	ມັນຫຼື້ນຍອດ	(ຕີ)
ຮັຕນ໌ວາ	ຮັດ-ວະ-ວາ	ຜ້ມື້ຮັຕນະປະເລີຈີ	(ຕວ)
ຮັຕນາວລື	ຮັດ-ຕະ-ນາ-ວະ-ລື	ລວ້ອຍມຸກດາ	(ຕວ)
ຮິນຮາດາ	ຮິນ-ຮະ-ດາ	ຜູ້ວ່າເຮີງຍືນດີເສມອ	(ຕີ)
ຮຸ່ງຮົດິຄ	ຮຸ່ງ-ຮະ-ດິດ	ຜ້ຮຸ່ງໂຈນ໌ດຸການເທັກ	(ເມແ)
ຮຸ່ງຮຸຈ	ຮຸ່ງ-ຮຸດ	ຜ້ຮຸ່ງໂຈນ໌	(ຕີ)

ទុកចំរុវា	ទុក-ចំ-ទុវា	ដូចទងគារមួងរឹងទី	(១៧)
ទុកចំស្លី	ទុក-ចំ-ស្លី	ដូចស្ថាង, ដូចអាមេរិក	(២៣)
ទុកចិត្តិកា	ទុក-ចិ-ត្តិ-កា	ជាញែងគារមុខគម្ពាល់	(២៣)
ទុកចិត្តា	ទុក-ចិ-ត្ត-	ដូចស្ថាង	(១៨)
លតារ៉ាលី	លតា-រ៉ា-លី	ខ្លួនដើម្បីបានឈឺជាដំណឹង, និងមិនមែនអាមេរិក	(៤១)
តាកម្មិតា	តាក-ម្មិ-តា	ដូមីតាកម្មិតី	(១៩)
តាកម្មិកា	តាក-ម្មិ-កា	ដូមីបុគ្គលាសាធារណ៍	(១៩)
តាកម្មិតីយា	តាក-ម្មិ-តី-យា	ដូចមោទា	(៣៦)
តាកម្មិយា	តាក-ម្មិ-យា	ដូគ្រែទៅទុរាយ	(២៤)
តាលានា	តាល-ក-នា	ដូចពលុបយូន	(១៩)
តាលិកា	តាល-ិ-កា	ដូចពលុបយូន	(១៩)
តិនា	តិ-នា	ដូមីគារមុខរបរ, ដូមីគុណគារមិតិ(១៩)	
តេខយា	តេ-ខ-យា	ដូរីយោនបេប, ដូចការបេប	(១៩)
តេស៊ីយា	តេ-ស៊ី-យា	ដូតែងស្ថាង	(២៤)
វកុល	វក-ុល	ទុកដុកុល	(១៩)
វយា	វយ-	ដូមីកាម្មានា	(១៩)
វរន័ន់	វរ-ន-ន័ន់	ដូមីការពរននា	(២៤)
វររនាវង់ឆ្នាំ	វរ-ន-វង់ឆ្នាំ	ដូមីធម្មានធម្មាន	(៣៦)
វររនាទ	វរ-ន-ាទ	ដូមីសិត្ថារវរនេ	(២៣)
វររិតិា	វរ-ន-ិ-តា	ដូចប្រព័ន្ធឌិតិ	(២៣)
វររិចិតា	វរ-ន-ិ-ចិ-តា	ដូមីគេរិធម្មិតិ	(២៤)
វររិយា	វរ-ន-ិ-យា	ដូចដោន, ដូចីឱយំ	(២៣)
វររិធម្មិ	វរ-ន-ិ-ធម្មិ	ដូមីភាយុតាមពុំដែន	(២៤)
វររិធម្មិតា	វរ-ន-ិ-ធម្មិ-តា	ដូមីការពិរិំយេនីធម្មិ	(២៤)
វររិធម្មិទិំ	វរ-ន-ិ-ធម្មិ-ទិំ	ដូប័ណាលិការិំឡើយ	(៣៦)
វររិធម្មិត្រា	វរ-ន-ិ-ធម្មិ-ត្រា	ដូមីគុណបុរីពិត្រិតិ	(៣៦)
វររិធម្មិ	វរ-ន-ិ-ធម្មិ	ដូមីក្រុងការការិតិ	(២៤)
វររិយា	វរ-ន-ិ-យា	ដូចជាបានការិតិ	(២៣)
វររិធម្មិ	វរ-ន-ិ-ធម្មិ	ដូមីតាមពុំដែន	(២៤)
វររិធម្មិតា	វរ-ន-ិ-ធម្មិ-តា	ដូមីគេរិធម្មិតិ	(២៤)
វររិធម្មិទិំ	វរ-ន-ិ-ធម្មិ-ទិំ	ដូប័ណាលិការិំឡើយ	(៣៦)
វររិធម្មិត្រា	វរ-ន-ិ-ធម្មិ-ត្រា	ដូមីគុណបុរីពិត្រិតិ	(៣៦)
វររិយា	វរ-ន-ិ-យា	ដូមីក្រុងការការិតិ	(២៣)
វរិយា	វរ-ិ-យា	ដូមីក្រុងការការិតិ	(២៤)
វរិយា	វរ-ិ-យា	ដូមីក្រុងការការិតិ	(២៣)
វរិយា	វរ-ិ-យា	ដូមីក្រុងការការិតិ	(២៤)
វរិយា	វរ-ិ-យា	ដូមីក្រុងការការិតិ	(២៣)
វរិយា	វរ-ិ-យា	ដូមីក្រុងការការិតិ	(២៤)
វរិយា	វរ-ិ-យា	ដូមីក្រុងការការិតិ	(២៣)
វរិយា	វរ-ិ-យា	ដូមីក្រុងការការិតិ	(២៤)
វរិយា	វរ-ិ-យា	ដូមីក្រុងការការិតិ	(២៣)
វរិយា	វរ-ិ-យា	ដូមីក្រុងការការិតិ	(២៤)

វរិយា	វ-រិ-យា	ដ្ឋប្រាស់សេរីកវាកណីនៃ	(២៣)
វរិយា	វ-រិ-សា	ទាត់ឈាន់	(១៩)
វត្ថិជា	វ-ត្ថិ-ជា	ហ្មិញធមីទារពីសមប័ពិ	(២៤)
វចិនី	វ-ចិ-នី	ឯមិថេជ្រប្រាប់បំបាត់, ព្រះនិងទី	(២៣)
វត្ថា	វ-ត្ថ-តា	ដ្ឋូអំនុំនែម	(១៩)
វានី	វ-ានី	ឯមិនៅឱយា, តោមេង់រោងរាជា	(១៩)
វានិចា	វ-ានិ-ចា	ពោគា	(១៩)
វានិកា	វ-ានិ-កា	មហាសមុទ្ធ, ីូព្រះនិងនុ	(២៣)
វានិខ្លា	វ-ានិ-ខន	ឯមិនៅឱយា, មេដុ	(២៣)
វិចុច្ចា	វិចុ-ច្ច-តា	លេងឪដី, តាយដី	(១៩)
វិចុច្ចលា	វិចុ-ច្ច-ល-តា	តាយដី, ប្រកាយឪដី	(២៣)
វិចុច្ចាតា	វិចុ-ច្ច-ធម-តា	ដ្ឋូនៅឱយា, ដ្ឋូគាត់	(១៩)
វិចុច្ចាពិ	វិចុ-ច្ច-ឃ-យាតា	ឯមិគាមរី	(២៤)
វិចុច្ចារា	វិចុ-ច្ច-ធម-រាតា	ឯមិពុទ្ទិ	(២៤)
វិចុច្ចនាក	វិចុ-ច្ច-ធម-នាក	ឯមិពីរឹងប៊ូនហ៊ុយ, ីូការកុវេរ	(២៣)
វិទាហាតា	វិទ-ធម-តាត	គាត់	(២៤)
វិនិទ្ទ	វិ-និទ	ដ្ឋូតិននៅមួយ, ដ្ឋូឱ្យិន	(២៤)
វិនិទ្ទា	វិ-និ-ទា	ឯមិដុំឡើ	(២៤)
វិនិទ្ទា	វិ-និ-ទា	ឯមិការបរមមាតិ	(២៤)
វិរីទី	វិ-រី-ទី	ដ្ឋូវេនាគកសិកិច្ច	(២៤)
វិរោះ	វិ-រោ-ុះ	ឯមិខុំបែកខែត	(១៩)
វិត្ថវរន	វិ-ត្ថ-ធម-វន	ឯមិធមុខារា, ឯមិប៊ូនសារសាយ	(១៩)
វិត្ថលិកា	វិ-ត្ថ-ធម-ល-ិកា	ឯមិមីគាមមកុក្រិក	(៣៦)
វិតាល	វិ-តាល	ដ្ឋូកាយ៉ាង, ឯមិបែបូលិ	(២៤)
វិសុទិ	វិ-សុទ	ដ្ឋូតែតុដមុជុទ	(៣៦)
វិនា	វិ-នា	ពិន	(១៩)
វិរកេត	វិ-រី-កេត	ដ្ឋូកាលាមួយ	(៣)
វិរនា	វិ-រី-នា	ីូព្រះប្រជាប័ពិ	(២៣)
វិរិទា	វិ-រី-ទា	ដ្ឋូកាលាមួយ	(១៩)
វិវាទន	វិ-រី-នាក	ឯមិកាលាមួយបៀបូង	(២៤)
វិវិសុទា	វិ-សុ-ទា	តូកសារដ្ឋូកាលាមួយ	(៣៦)
វិវាទរ	វិ-រា-ទន	គាមីខូចិដីរីូកាលាមួយ	(២៣)
វេនិកា	វេ-និ-កា	ឯមិតិដិន, ឯមិកាលាមួយ	(១៩)

ເວທິດາ	ເວ-ທິ-ດາ	ຜູ້ໃຫ້ຄນອື່ນຮູ້, ຜູ້ຕອບແກນຄຸນ	(ເຈົ້າ)
ເວທິກາ	ເວ-ທະ-ກາ	ຜູ້ເລື່ອຍປະເທລມ, ດມ	(ເຈົ້າ)
ເວທິນີ້	ເວ-ທະ-ນີ້	ຜູ້ມີປັບປຸງາເລື່ອຍປະເທລມ	(ເມືອງ)
ໂສຣວິ່ງ	ໄສ-ຮະ-ວີ ຜູ້ແກລ້າກລ້າ	(ແອ)	